



វេ ទិកាជាតិលើកទីពីរស្តីពីការប្រែប្រួលអាកាសធាតុ

ថ្ងៃទី ០៣-០៥ ខែ តុលា ឆ្នាំ ២០១១

ភាពជាដៃគូផ្នែកថាមពលនិងបរិស្សននៅតំបន់មេគង្ស

ឪទាហរណ៍ អំពីការកាត់បន្ថយនូវ ការប្រែប្រួលអាកាសធាតុ ផែនការមនុស្ស នៅថ្នាក់តំបន់

ដោយ Kati Veijonen

អគ្គនាយក

ស្នូលប្រទេសហ្វាំងឡង់ ប្រចាំនៅក្រុង ាងកក



ភាពជាដៃគូទូទាំងពិភពលោកខាងថាមពល និងបរិស្សន៍ (EEP)



- ភាពជាដៃគូសម្រាប់តំបន់អាមេរិកកណ្តាល ចាប់តាំងពីឆ្នាំ ២០០២មក
- តំបន់មេគង្គកម្ពុជា ឡាវ ថៃ វៀតណាមប្តូ
- អាហ្វ្រិកខាងត្បូង និងខាងកើត ឃ្លូស្វាណា កេនយ៉ា មួហ្គំប៊ិក ណាមីប៊ី
អាហ្វ្រិកខាងត្បូង ស្វាហ្គីលែន តង្កហ្គានី និងហ្គំប៊ីប្រូ
- ពូណូនេស៊ី ប្រូតុច័ន្ទន២ - កាលីហ្គានុតានុភាគកណ្តាល និងវិអូប្រូ
- តំបន់អាន្តដេអាន ហ្វ្រេង់ស៊ី ប្លេរូ អេក្វាឌុរ បូលីវីប្រូ

គោលបំណង ងួម



ដើម្បីរួមចំណែកកែលម្អការទទួលបានថាមពល និងសេវាកម្មថាមពល និង
កាតុបន្ស្រយការបំភាយឌីស្កនឌ្រូ កញ្ចក់

ដោយសារតែសកម្មភាពនៃភាពជាដៃគូ EEP, គ្រួសារ របរចិញ្ចឹមជីវិត និង
សហគ្រាសខ្នាតតូចនិងមធ្យមនៅជនបទ នឹងមានភាពប្រសើរជាងមុន ក្នុង
ការទទួលបានសេវាកម្ម និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។

វិសាលភាពភូមិសាស្ត្រ



ភាពជាដៃគូនៅតំបន់មេគង្គ ជំហានទី ១ នៃការផ្តល់មូលនិធិ



- ក្រសួងការបរទេសនៃប្រទេសហ្វ្រាំងឡង់
- មូលនិធិអភិវឌ្ឍន៍នរោត្តម (NDF)
- មូលនិធិសរុប ” ៧,៩ លានអង្ករ សម្រាប់រយ”ពេល ៣ ឆ្នាំ ឆ្នាំ ២០១០_ ២០១២

សមាសភាគនានានៃភាពជាដៃគូនៅតំបន់មេគង្គ



- ការគាំទ្រដល់គោលនយោបាយ ច្បាប់ និងក្របខណ្ឌសរុបនជាតិ
 - ការអភិវឌ្ឍថាមពលកកើតឡើងវិញ, ការផលិតថាមពលពីសំណល់ និងបច្ចេកវិទ្យា និងសេវាកម្មប្រសិទ្ធិភាពថាមពល ឬកម្មភាពនៃភាពជាដៃគូដែលឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន
 - ព័ត៌មាន និងការកសាងសមត្ថភាពលើផ្នែកថាមពលកកើតឡើងវិញ, កាលផលិតថាមពលពីសំណល់, ប្រសិទ្ធិភាពថាមពល និងទីផ្សារថាមពល
- > រួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈ”សមាសភាគទាំងបី

ភាពជាដៃគូនៅតំបន់មេគង្គ ក្រុមការងារសង្គមស៊ីវិល



- ការប្រកាសសង្គមស៊ីវិលលើកទីមួយ ” ថ្ងៃទី ១៥ ខែ តុលា _ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩
- ការប្រកាសសង្គមស៊ីវិលលើកទីពីរ ” ថ្ងៃទី ០២ ខែ សីហា _ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១០
- ការប្រកាសសង្គមស៊ីវិលលើកទីបី ” ថ្ងៃទី ១៧ ខែ មករា _ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១១

អ្នកដែល មានសិទ្ធិដាក់ពាក្យសុំ



- អង្គការមិនមែនរដ្ឋាភិបាល
- ក្រុមហ៊ុនឯកជន
- ស្ថាប័នសាធារណៈ”
- អង្គការស្រាវជ្រាវ
- គ្រឹះស្ថានស្រាវជ្រាវ

វិស័យ នៃ ការយកចិត្តទុកដាក់



- ជីវម្ពាស
- ជីវព្រូង
- ជីវម្ពាស
- ប្រសិទ្ធភាពថាមពល៖
ការអភិវឌ្ឍ ថាមពល
- ថាមពលកំដៅពីផែនដី
- ថាមពលព័ទ្ធក
- ថាមពលព្រួញ អាទិត្យ
- ថាមពលពីសំណល់
- ថាមពលខ្យល់

សកម្មភាពគម្រោងដែលមានសិទ្ធិដើម្បីទទួលបានមូលនិធិ




- គម្រោងសាកល្បង
- គម្រោងអនុវត្តបង្ហាញ
- ការសិក្សាបុរេលទ្ធភាព ៖
ការសិក្សាលទ្ធភាព
- ការកសាងសមត្ថភាព៖
ការបណ្តុះបណ្តាល
- ការសិក្សាជាយុទ្ធសាស្ត្រ៖
ការសិក្សាគោលនយោបាយ *

ការកំហិតជាកូលាក្នុងខាងបច្ចេកទេស



- គម្រោងផលិតជីវពន្លឺ”សម្រាប់ការនាំចេញមិនមានសិទ្ធិទទួលបានទេ
- ថាមពលវារីអគ្គិសនី ” សមត្ថភាពទាបជាង ១០ មេហាវ៉ាត់

ដំណើរការជ្រើសរើសគម្រោង




- ប្រកាសទទួលសំណើ ២ដងក្នុងមួយឆ្នាំ

ការប្រកាស ទទួលសំណើ លើកទីមួយ



ប្រទេស	រោងដាក់ជូន	រោងវាយតម្លៃ	ជ្រើសរើសដំបូង	កំពុងអនុវត្ត
កម្ពុជា	៣២	២០	៣	២
ឡាវ	៣៩	៣៥	៥	៣
ថៃ	១៧	១២	១	០
វៀតណាម	៥៤	៣៤	៤	១
ថ្នាក់តំបន់	២០	១៧	០	០
សរុប	១៦២	១១៨	១៣	៦

ការប្រកាស ទទួលសំណើ លើកទីពីរ



ប្រទេស	្មានដាក់ជូន	្មានវាយតម្លៃ	ជ្រើសរើសដំបូង	កំពុងអនុវត្ត
កម្ពុជា	៨	៧	២	១
ឡាវ	២១	១០	៤	៣
ថៃ	២២	១៦	២	១
វៀតណាម	៤១	៣៥	៤	៣
ថ្នាក់តំបន់	១៣	១៣	២	២
សរុប	១០៥	៨១	១៤	១០

ការប្រកាស ទទួលសំណើ លើកទីបី



ប្រទេស	បានដាក់ជូន	បានវាយតម្លៃ	ជ្រើសរើសដំបូង	ច្នៃ កិច្ចសន្យាគិតមក ទល្ង្តខែកញ្ញា ២០១១
កម្ពុជា	២៧	២១	៥	៥
ឡាវ	១៨	១៥	៣	២
ថៃ	១៣	៧	២	១
វៀតណាម	៣៧	៣២	១០	៥
ថ្នាក់តំបន់	១០	១០	១	១
សរុប	១០៥	៨៥	២១	១៤

គម្រោងកំពុងអនុវត្ត គិតតាមលក្ខណ៍បច្ចេកទេស



វិស័យនៃការយកចិត្តទុកដាក់	ប្រកាស លើកទី១	ប្រកាស លើកទី២	ប្រកាស លើកទី៣	សរុប
ថាមពលពីសំណល់	-	១	១	២
ថាមពលពីព្រួញ អាទិត្យ	១	២	២	៥
ជីវឌីស្តន	-	៣	១	៤
អ៊ីប៊្រីត	-	១	៤	៥
ថាមពលពីទឹក	២	១	១	៤
ជីវពូជ្ជន	-	១	១	២
ជីវម្ភាស	១	១	២	៤
ប្រសិទ្ធភាពថាមពល៖ ការអភិវឌ្ឍ ថាមពល	១	-	១	២
ថាមពលកកើតឡើងវិញ — ទូទៅ	១	-	-	១
ថាមពលខ្យល់	-	-	១	១
សរុប	៦	១០	១៤	៣០

គម្រោងកំពុងអនុវត្ត គិតតាមសកម្មភាព



ប្រភេទគម្រោង	ការទទួលសំណើដំបូង	ការទទួលសំណើលើកទី២	ការទទួលសំណើលើកទីបី	សរុប
គម្រោងអនុវត្តបង្ហាញ	៣	១	១	៥
គម្រោងសាកល្បង		៦	៥	១៥
ការកសាងគោលនយោបាយ			-	០
ការកសាងសមត្ថភាព	១	១	៣	៥
ការសិក្សាលទ្ធភាព	១	២	១	៤
ការសិក្សាបុរេលទ្ធភាព		-		០
ការសិក្សាស្រាវជ្រាវ	១	-	-	១
សរុប	៦	១០	១៤	៣០

ឪទាហរណ៍ អំពិគម្រោងកំពុងអនុវត្តនៅកម្ពុជា



1. គម្រោងសំចៃថាមពលនៅសៀមរាប



- គោលបំណង "បង្កើនការយល់ដឹងអំពីប្រសិទ្ធភាពថាមពល និងការអភិរក្ស ថាមពល នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព។"
- ដើម្បីបង្ហាញអំពីលទ្ធភាពជាក្តីស្តែងនៃវិធានងាយ" សម្រាប់ការអភិរក្ស ថាមពល ដោយតម្លើងប្រព័ន្ធកំដៅទឹកដោយពន្លឺព្រះ អាទិត្យ នៅតាមទីតាំងមួយចំនួន និងអំពូលចង្រ្កងសំចៃថាមពល (CFLs) ដល់ប្រជាពលរដ្ឋទូទៅ



គម្រោងសំចៃ ថាមពល នៅសៀមរាប បូតបូ



- ដៃគូនាំមុខ ” នាយកដ្ឋានប្រែប្រួលអាកាសធាតុកម្ពុជា (CCCCD), ក្រសួងបរិស្សន
- ដៃគូនានា ”
 - សកលវិទ្យាល័យបច្ចេកទេសនៃប្រទេសដាលីម្នាក់
 - មន្ទីរពិសោធន៍ជាតិវិហ្គូ
 - មជ្ឈមណ្ឌលវិហ្គូ (URC) នៃអង្គការ UNEP , នាយកដ្ឋានបច្ចេកទេសថាមពល (DET),
 - សកលវិទ្យាល័យភ្នំពេញ, នាយកដ្ឋានវិទ្យាសាស្ត្របរិស្សន
- ថ្លៃគម្រោងសរុប ” ៣៦៩៩៥០ អ៊ឺរូ
- មូលនិធិពិភពជាដៃគូ EEP: ២៩៩៤០០ អ៊ឺរូ ្រុំ០,៩៣ ឬ
- រយៈពេលគម្រោង ” ២៤ ខែ

2. គម្រោងបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះ អាទិត្យសម្រាប់



អភិវឌ្ឍន៍កម្មជនបទ

- គោលបំណង " ដើម្បីបង្កើនការទទួលបានថាមពលពន្លឺព្រះ អាទិត្យសម្រាប់អភិវឌ្ឍន៍កម្មជនបទ
- គម្រោងនេះ មានគោលដៅកំចាត់ចោលការបំពានបរិស្ថានដោយប្រើប្រាស់ថាមពលពន្លឺព្រះ អាទិត្យ និងប្រព័ន្ធកំដៅទឹកនៅតាមផ្ទះ (SHS) និងផ្តល់ការបណ្តុះបណ្តាលអំពីការតម្លឹងប្រព័ន្ធថាមពលពន្លឺព្រះ អាទិត្យ និងសហគ្រាសថាមពលពន្លឺព្រះ អាទិត្យ។
- ថ្ងៃគម្រោងសរុប " ៣០៧១០៦ អ៊ឺរ
- ហិរញ្ញប្បទានពី EEP: ១៣៦៩៩៧ អ៊ឺរ (៥%)
- រយៈពេលគម្រោង " ២៤ ខែ



ដៃគូនាំមុខ " Kamworks Ltd.
 ដៃគូ: បណ្តាញសន្តិ និងពូជ ទានកម្ពុជា (CMSC),
 ពីកូសូលកម្ពុជា (PSC)

3. គម្រោងថាមពលសម្រាប់សហគមន៍បណ្តែតទឹក



- គោលបំណង ” អភិវឌ្ឍន៍ និងអនុវត្តបង្ហាញពីដំណើរ ស្រាយថាមពលដែលមាននិរន្តរភាព សម្រាប់សហគមន៍បណ្តែតទឹកជាពិសេស ឡធីវឌ្ឍន៍ដែលផលិតថាមពលពីសំណល់ និងថាមពលពីពន្លឺព្រះ អាទិត្យខ្នាតតូច



គម្រោងថាមពលសម្រាប់សហគមន៍បណ្តែតទឹក ឬតបូ



- ដៃគូនាំមុខ " អង្គការអប្បបរមាសិទ្ធិ លីវ អេន ឡឺន
- ដៃគូនានា " វិស្វករគ្មានព្រំដែនអូស្ត្រាលី
ដេញតម្កល់ទឹកនៃសកលវិទ្យាល័យលុន,
វិស្វកម្មធនធាន
- ថ្លៃគម្រោងសរុប " ៦៦៥០០០ អង្ករ
- ហិរញ្ញប្បទានពី EEP: ២៣៥០០០ អង្ករ ឬ៣៤៥៥ បូ
- រយៈពេលគម្រោង " ២០ ខែ

ជំហានខាងមុខ




- ភាពជាដៃគូ EEP តំបន់មេគង្គជំហានទី ២ (?)
- ការប្រកាសទទួលសំណើលើកទីបួន
- បង្កើនទំនាក់ទំនងរវាងដៃគូដែលមានសក្តានុពល តាមរយៈ”សិក្ខាសាលា៖ វេទិកានានា
- សកម្មភាពកសាងសមត្ថភាពកាន់តែច្រើនឡើង

វេ ទិកា ថ្នាំ ក្នុង តំបន់ ប្រចាំ ឆ្នាំ



- វេទិកានៃភាពជាដៃគូ EEP ប្រចាំតំបន់លើកដំបូង ឱកាអនុវត្តគម្រោង ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល សម្រាប់ការអភិវឌ្ឍដោយ ចីរភាពនៃតំបន់មេគង្គ(ក្រុងរៀងចន្ទ ថ្ងៃទី ២៦-២៧ ខែ តុលា ឆ្នាំ ២០១០)
- វេទិកានៃភាពជាដៃគូ EEP ប្រចាំតំបន់មេគង្គលើកទី ២ ឱហិរញ្ញប្បទានសម្រាប់ ថាមពលសាត ” ជំនួញ ឱបសគ្គក្នុងការទទួលបានហិរញ្ញប្បទានដើម្បីអនុវត្តគម្រោង ថាមពលសាតនៅក្នុងតំបន់មេគង្គ(ក្រុង) រាងកក, ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០១១)

រចនាសម្ព័ន្ធចាត្តាចែង



សម្រាប់ព័ត៌មានបន្ថែម



ភាពជាដៃគូ **EEP** មេគង្គ កម្ពុជា **NCU**

លោក តូច សុវណ្ណា មន្ត្រីស្នងការ ប្របសម្រួលផ្នែកជាតិ

ក្រសួងឱស្ត ហកម្ម រ៉ែ និងថាមពល

tsovanna@hotmail.com

លោក មុនី ធួក អ្នកជំនាញការជាតិ

ក្រសួងឱស្ត ហកម្ម រ៉ែ និងថាមពល

mony_thourk@eepmekong.org

លោក អ៊ុយ កាម្ពាល រដ្ឋមន្ត្រី ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន

kamaluy@yahoo.com

សម្រាប់ព័ត៌មានបន្ថែម



EEP Mekong RCU

Dr Ludovic Lacrosse, Chief Technical Advisor

ludovic_lacrosse@eepmekong.org

Ms. Divina Nidhiprabha, Financial Advisor

divina_nidhiprabha@eepmekong.org

ស្នូលអភិវឌ្ឍន៍ ~



ចំពោះ ព័ត៌មានបន្ថែម

www.eepmekong.org

